



**សេវាកម្មស្វ័យជីកនាំ
តើអ្វីទៅជាសេវាកម្មស្វ័យជីកនាំ ?**

សេវាកម្មស្វ័យជីកនាំ (ឬជីកនាំដោយអ្នកចូលរួម) អនុញ្ញាតឱ្យអ្នកមានម្ចាស់ការកាន់តែខ្លាំងលើសេវាកម្មរបស់លោកអ្នក និងផ្តល់អំណាចឱ្យលោកអ្នក គ្រប់គ្រងបុគ្គលិករបស់លោកអ្នកផ្ទាល់ ។ ប្រសិនបើលោកអ្នកសម្រេចចិត្តធ្វើស្វ័យជីកនាំ នោះលោកអ្នក ជានិយោជកនៃបុគ្គលិកថែទាំ ដោយផ្ទាល់របស់លោកអ្នក ។ ការិយាល័យនៃសេវាកម្មស្វ័យជីកនាំ រយៈពេលវែង ត្រូវបានផ្តល់ជូន ក្នុងទម្រង់ពីរយ៉ាង គឺគំរូអតិថិជន-និយោជក និងសេវាកម្មតាមវិធីខ្ញុំ ។

គំរូអតិថិជន-និយោជក

នៅក្នុងគំរូអតិថិជន-និយោជក លោកអ្នក គឺជានិយោជកនៃបុគ្គលិកថែទាំដោយផ្ទាល់របស់លោកអ្នក ។ លោកអ្នកអាចជួលមិត្តភក្តិ អ្នកជិតខាង ឬបុគ្គលដែលអាចជឿទុកចិត្តបានផ្សេងទៀតឱ្យធ្វើជាបុគ្គលិករបស់លោកអ្នក ។ ទីភ្នាក់ងារមួយជួយលោកអ្នក ក្នុងការចេញ មូលប្បទានបត្រទូទាត់ប្រាក់ និងរៀបចំឯកសារពន្ធ ។ ក្នុងនាមជានិយោជក លោកអ្នកត្រូវទទួលខុសត្រូវលើ៖

- ការជ្រើសរើសបុគ្គលិក និងការជួលបុគ្គលិករបស់លោកអ្នក
- ការសម្រេចលើអត្រាប្រាក់ឈ្នួល គិតតាមម៉ោង របស់បុគ្គលិកលោកអ្នក នៅក្នុងដែនកម្រិតមួយ
- ការបណ្តុះបណ្តាលបុគ្គលិករបស់លោកអ្នក
- ការកំណត់ភារកិច្ចបុគ្គលិករបស់លោកអ្នក និង កាលវិភាគការងារដោយផ្អែកលើផែនការសេវាកម្ម របស់លោកអ្នក
- ការចាត់ចែងបុគ្គលិករបស់លោកអ្នកនិងការអនុម័តលើឯកសារពេលវេលាបំពេញការងាររបស់គាត់/នាង
- ការពិនិត្យឡើងវិញលើ ការបំពេញការងាររបស់ បុគ្គលិកលោកអ្នក
- ការបញ្ឈប់បុគ្គលិករបស់លោកអ្នក តាមការចាំបាច់

គំរូសេវាកម្មតាមវិធីខ្ញុំ

សេវាកម្មតាមវិធីខ្ញុំ គឺអាចរកបាននៅក្នុង ការលះបង់សិទ្ធិទទួលបានការថែទាំ និងវ័យចាស់ ជរា ។ ស្រដៀងគ្នាទៅនឹងគំរូអតិថិជន-និយោជក លោកអ្នកគឺជានិយោជកនៃបុគ្គលិកថែទាំដោយផ្ទាល់របស់លោកអ្នក ។ សេវាកម្មតាមវិធីខ្ញុំអនុញ្ញាតឱ្យលោកអ្នកអាចរៀបចំថវិកាផ្ទាល់ខ្លួនរបស់លោកអ្នកដើម្បីទិញទំនិញនិងសេវា ទៅតាមផែនការសេវាកម្មរបស់លោកអ្នក ។ នេះអាចរួមបញ្ចូលទាំងទំនិញ និងសេវាដែលមិនអាចប្រើ បានជាធម្មតា តាមរយៈការលះបង់សិទ្ធិទទួលបានការថែទាំ និងវ័យចាស់ជរា ។ នៅក្នុងសេវាកម្មតាមវិធីខ្ញុំ លោកអ្នកត្រូវសម្រេច ផ្តល់ប្រាក់ឈ្នួលឱ្យបុគ្គលិករបស់លោកអ្នកទៅតាមថវិការបស់លោកអ្នក ។

តើសេវាកម្មស្វ័យជីកនាំ ខុសគ្នាពីសេវាកម្មគំរូទីភ្នាក់ងារ ដូចម្តេចខ្លះ ?

គំរូសេវាកម្មទីភ្នាក់ងារ គឺអាចរកបានសម្រាប់អ្នកចូលរួមដែលមិនចង់ធ្វើស្វ័យជីកនាំសេវាកម្មរបស់ពួកគេ ។ នៅក្នុងគំរូទីភ្នាក់ងារ លោកអ្នកនឹងជ្រើសរើសអ្នកផ្តល់សេវាកម្មមួយពីបញ្ជីទីភ្នាក់ងារដែលបានអនុម័តរួច ដើម្បីឱ្យផ្តល់សេវានានារបស់លោកអ្នក ។ អ្នកផ្តល់សេវាដែលលោកអ្នកជ្រើសរើស ធ្វើការជ្រើសរើសបុគ្គលិក ជួល និងគ្រប់គ្រងបុគ្គលិកថែទាំដោយផ្ទាល់របស់លោកអ្នក ។ លោកអ្នក ក៏អាចសម្រេចជ្រើសរើសយកជាបន្សំនៃសេវាស្វ័យជីកនាំ និងសេវាកម្មគំរូទីភ្នាក់ងារ អាស្រ័យតាម តម្រូវការរបស់លោកអ្នក ។ ដោយមិនគិតអំពីគំរូដែលលោកអ្នកបានជ្រើសរើសអ្នកសម្របសម្រួល សេវាកម្មរបស់លោកអ្នក នឹងជួយលោកអ្នកឱ្យអនុវត្តតាមផែនការសេវាកម្មរបស់លោកអ្នក ។

តើខ្ញុំអាចមានសិទ្ធិទទួលបានសេវាកម្មស្វ័យជីកនាំ ដែរឬទេ ?

- ដើម្បីប្រើប្រាស់សេវាកម្មស្វ័យជីកនាំ លោកអ្នកត្រូវតែមានឆន្ទៈក្នុងការ៖
- ទទួលយកហានិភ័យ សិទ្ធិ និងការទទួលខុសត្រូវលើការងារស្វ័យជីកនាំ
 - ទទួលយកការទទួលខុសត្រូវ ក្នុងនាមជានិយោជកម្នាក់

អ្នកសម្របសម្រួលសេវាកម្មរបស់លោកអ្នកអាចផ្តល់នូវព័ត៌មាន និងការណែនាំបន្ថែមទាក់ទងនឹងគំរូផ្សេងៗ ។ ការជ្រើសរើសគំរូសេវាកម្ម គឺជាការសម្រេចចិត្តផ្ទាល់ខ្លួន ទៅតាមការចង់បានរបស់លោកអ្នក ។